

សោម?

បោះឆ្នោត ឱ្យ លោក ទាំង ពីរ ឈ្នះ នៅឆ្នាំ ២០១៣ ឬរឺនឹង សេចក្តីសុខ ផ្ទាល់ខ្លួន។ កាយវិការ នេះឯង ដែលនាំឱ្យ គាត់ មិនស្គាល់ អ្វី ថា ជា ជ័យជំនះ និង បរាជ័យ ព្រោះ ភាន់ ថា អ្វីៗ ដែល ហ៊ុន សែន ចែកឱ្យ វា ជា ជោគជ័យផ្អែម សំរាប់ យកទៅអ្វីទៅ ? អូយ ! តើ វា មាន រយៈពេល ប៉ុន្មាន ទៅណា ? ប៉ុន្តែ លទ្ធផល គឺ គុក និង ការបំពានខ្លួន នៅ បរទេស។ អ្វី ដែល នៅសល់ សព្វថ្ងៃ គឺ អ្នកទាំងពីរ ប្រកែកគ្នា ដោយប្រយោល ដើម្បី ស្វែងរក សេចក្តីអត់ឱន ពីសំណាក់ ហ៊ុន សែន។ នេះឯងហើយ ជា វិនាសកម្ម ពិត របស់ គណបក្ស សង្គ្រោះជាតិ ព្រោះ ពួក អ្នកដឹងនាំ, តើ ដូចជា ស្វាលូង បាន ផ្លែដូង មិនដឹង ធ្វើបែបណា ដើម្បី យក សាច់ ស៊ី និង ទឹក ផឹកបាន ? តើ ពួកគាត់ នាំគ្នាយក ទ្រង់ រណប្បទ ជា គំរូ ឬ គ្រូ, មិនអញ្ជឹងទេឬ ? ឱ ! នេះពិត ជា វិញ្ញាជន⁵ ប្រជុំគ្នា ដើម្បី ធ្វើអ្វី ? គេថា គឺ ជា បក្សី កម្រមាន ហើរ នៅលើ វេហា !

លោក កឹម សុខា សព្វថ្ងៃ តាំងខ្លួន ជា អ្នកបង្រួបបង្រួមខ្មែរ, ជា សេចក្តីក្រអឺតក្រអោងណាស់ ! ព្រោះ គាត់ ច្រឡំ ងារ គាត់ ជា « ឯកឧត្តម » នឹង « អច្ឆរិយៈជន » រស់នៅក្រោម ដំបូល នៃ ព្រះរាជាណាចក្រ កម្ពុជា។ ឱ ! ជា ករណីកិច្ច ! តែ គាត់

⁵ វិញ្ញាជន (អក្សរពិត) : អ្នកប្រាជ្ញ។

